



ក្រសួងអប់រំ យុវជន និងកីឡា

សម្រាប់លក់

តណីតវិទ្យា



១



គ្រឹះស្ថានបោះពុម្ពនិងចែកចាយ
www.elibraryofcambodia.org



ក្រសួងអប់រំ យុវជន និងកីឡា

តណីតវិទ្យា

ថ្នាក់ទី



ចោទពុម្ពផ្សាយដោយ

ព្រឹត្តាភិបាលជាតិបណ្ណាល័យ

អគារ ១៤៩ មហាវិថី ព្រះនរោត្តម ភ្នំពេញ

គណៈកម្មការទី៣	លោកស្រី អ៊ុក សុខធី លោក ព្រំ វិបុល លោក ព្រំ ដូន	លោកស្រី អន ធីថា លោក ថ្លូ សន
អ្នកនាយអត្ថបទ	លោក ហាក់ វណ្ណថា	
វិចិត្រករ	លោក គន់ ជាតិ	
អ្នករៀបរៀប	លោក ហ៊ុន សាមុល	
អ្នករចនាទំព័រ	លោក ហាក់ វណ្ណថា	
គណៈកម្មការពិនិត្យ	លោកស្រី ម៉េង ផាន់លូរ៉ា លោកស្រី ឯក សុវណ្ណបុព្វា	លោក សម សុភក្តិ លោកស្រី មុយ សុជាតិ

បានទទួលការអនុញ្ញាតឱ្យបោះពុម្ពផ្សាយពី ក្រសួងអប់រំ យុវជន និងកីឡា
តាមប្រកាសលេខ ១០០៧ អយក.ប្រក. ចុះថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០០៧
ដើម្បីប្រើប្រាស់នៅតាមសាលារៀន ។

ហាមថតចម្លងសៀវភៅនេះ

រក្សាសិទ្ធិ ©

ព្រះស្ថានបោះពុម្ពនិបថកញ្ជាយ

បោះពុម្ពឆ្នាំ ២០១៦

ISBN 9-789-995-001-933

ផែនការប្រតិបត្តិ

សៀវភៅគណិតវិទ្យាសម្រាប់សិស្សឆ្នាក់ទី១នេះ រួមមាន៥ផ្នែក សិក្សាអំពី ចំនួន រង្វាស់រង្វាស់ អរណីមាត្រ ត្រីកោណ និងលំនាំគំរូ។

ការរៀបចំសៀវភៅនេះមានទម្រង់ដូចខាងក្រោម ៖

- មេរៀននីមួយៗ មានរូបភាពច្រើនបង្ហាញបញ្ញត្តិចេញពីរូប ពាក់ កណ្តាលរូប ទៅអូបិ។
- គ្រឹមសារមេរៀនត្រូវចេញពីរូបភាពពិតដែលច្នាប់មានក្នុងជីវភាពរស់ នៅ។
- មានលំហាត់ប្រតិបត្តិសម្រាប់ពង្រឹងចំណេះដឹងសិស្ស។
- មានរូបភាពជាល្បែងកំសាន្ត ទាក់ទាញអារម្មណ៍កុមារក្នុងការ សិក្សា។
- ចុងមេរៀននីមួយៗ មានលំហាត់សារឿងវិញនិងចំណោទរូបភាព ងាយៗ ។

សៀវភៅគណិតវិទ្យានេះមានការចូលរួមផ្តល់យោបល់និងកែលម្អពីសំណាក់ លោកគ្រូ អ្នកគ្រូ តាមខេត្តក្រុងមួយចំនួននិងមានគណៈកម្មការវាយតម្លៃបានជួយ ត្រួតពិនិត្យនិងផ្តល់យោបល់។

ដើម្បីឱ្យសៀវភៅសិក្សានេះកាន់តែល្អប្រសើរឡើង គណៈកម្មការនីតិយុត្តិធម៌ ខ្ញុំនឹងទទួលរាល់ការវិះគន់និងកែលម្អបន្ថែមដោយក្តីរីករាយ។

គណៈកម្មការនីតិយុត្តិធម៌

បញ្ជីអត្ថបទ

ទំព័រ

១.	ទំហំ	១
២.	ទីតាំង	៣
៣.	ចំនួន ១ ដល់ ៥	៦
៤.	ចំនួន ០ ដល់ ១០	១០
៥.	ការប្រៀបធៀបចំនួន	១៦
៦.	វិធីបូកនិងវិធីដក	២២
៧.	វិធីបូក វិធីដកចំនួនដែលមានលេខ ខ្ទង់.....	២៧
៨.	ចំណែក.....	៤៦
៩.	ធរណីមាត្រ	៤៨
១០.	ចំនួន ១០ ដល់ ២០.....	៥៣
១១.	វិធីបូក វិធីដកចំនួនដល់ ២០	៥៦
១២.	ប្រវែង	៦៤
១៣.	ទម្ងន់	៦៧
១៤.	ដំណើរ	៧០
១៥.	ទំនាក់ទំនង	៧៣
១៦.	កម្រិតប្រភព	៧៨
១៧.	ចំនួននិងកម្រិតលេខតាមខ្ទង់	៨១
១៨.	រូបិយវត្ថុ	៨៩
១៩.	លំនាំតម្លៃ	៩១



ការប្រៀបធៀប



ជំជាង



តូចជាង



តូចជាងគេ




ច្រើនជាង




តិចជាង



តិចជាងគេ



មាន





គ្មាន





លំហាត់

ចូរវង់ចម្លើយ



១. តើរូបណាធំជាងគេ?





២. តើរូបណាច្រើនជាងគេ?



៣. តើរូបណាតិចជាងគេ?




៤. តើកេសណាគ្មានដប?





ក្នុង ក្រៅ



ត្រីនៅក្នុងកែវ



សៀវភៅនៅខាងក្រៅកាបូប

ធ្វេង កណ្តាល ស្តាំ



ធ្វេង



កណ្តាល



ស្តាំ

មុខ ក្រោយ



នៅខាងមុខ

នៅខាងក្រោយ





ឈានទៅមុខ





ឈានថយក្រោយ


៤. តើរូបណានៅកណ្តាល?



៥. តើរូបណានៅមុខ?



៦. ចូរពិនិត្យរូបរួចឆ្លើយសំណួរ



- ក. តើ នេះបត់ទៅខាងណា?
- ខ. តើ នេះបត់ទៅខាងណា?
- គ. តើបូជាជិះកង់នៅខាងណាសុខ? ហើយសុខជិះកង់នៅខាងណាបូជា?


មេរៀនទី




បំនួន ១ ដល់ ៥



បំនួន ១ ២ ៣



១




២




៣



៣





២



១



ពិន្ទុ ៤ ៥




១	២	៣	៤	៥

១	២	៣	៤	៥	៥	៤	៣	២	១



លំហាត់


១. ចូររង់ចំនួន



១ ២ ៣




១ ២ ៣




១ ២ ៣



១ ២ ៣ ៤ ៥



១ ២ ៣ ៤ ៥




១ ២ ៣ ៤ ៥

២. ចូរសរសេរចំនួន













១




៣. ចូរបំពេញចំនួនរួចអាន













១ — □ — ៣ — □ — ៥ — ៤ — □ — □ — ១

៤. ចូររាប់រង្សី

				
				
៤	១	៣	៥	២

៥. ចូរសរសេរចំនួនតាមរូបខាងក្រោមនេះ






			
			
			



ចំនួន ០ ដល់ ១០



ចំនួន ០





០ ១ ២ ៣ ៤ ៥

០ ១

០



6



6






0 1 2 3 4 5 6 7 8 9





លំហាត់

១. ចូរសរសេរចំនួនក្នុង

		
<input type="checkbox"/> ៥	<input type="checkbox"/>	<input type="checkbox"/>
<input type="checkbox"/> ១	<input type="checkbox"/>	<input type="checkbox"/>
<input type="checkbox"/> ៦	<input type="checkbox"/>	<input type="checkbox"/>

២. ចូររង់ចំនួន










Ⓒ ៧ ៨ ៩

៦ ៧ ៨

៧ ៨ ៩

៣. ចូរសរសេរចំនួនតាមរូបខាងក្រោម

		<input type="checkbox"/>
		<input type="checkbox"/>
		<input type="checkbox"/>
		<input type="checkbox"/>



លំហាត់សាឡើងវិញ

១. ចូរផ្គូផ្គង


២. ចូរបំពេញចំនួននៅក្នុង តាមលំដាប់

០	១		៣		៥
			៣		

	១				៥			
		២			៦			៧

៣. ចូរបំពេញចំនួននៅមុនបន្ទាប់

<input type="text" value="១"/> → <input type="text" value="២"/>	<input type="text"/> → <input type="text" value="៣"/>	<input type="text"/> → <input type="text" value="៤"/>
<input type="text"/> → <input type="text" value="៧"/>	<input type="text"/> → <input type="text" value="៩"/>	<input type="text"/> → <input type="text" value="១"/>
<input type="text"/> → <input type="text"/> → <input type="text" value="២"/>	<input type="text"/> → <input type="text"/> → <input type="text"/> → <input type="text" value="៣"/>	






0 ១ ២ ៣ ៤ ៥ ៦ ៧ ៨ ៩ ១០

១០ ៩ ៨ ៧ ៦ ៥ ៤ ៣ ២ ១ ០



លំហា

១. ចូរសរសេរចំនួននៅក្នុងក្រុមនីមួយៗ



២. ចូរបំពេញចំនួនក្នុង តាមលំដាប់



១ → ២ → → → → → → → → → ១០

០	១			៤				៨		
១០									១	





ការប្រៀបធៀបចំនួន



ការប្រៀបធៀបចំនួនដោយប្រើសញ្ញា < >



១ < ២
មួយ តូចជាង ពីរ

២ < ៣
ពីរ តូចជាង បី

៣ > ២
បី ធំជាង ពីរ





៤ = ៤
ប្រាំ ស្មើនឹង ប្រាំ




លំហាត់


១. ចូរបំពេញចំនួននឹងសញ្ញា > < នឹង =




៤	>	៣
---	---	---




២	<	
---	---	--




		២
--	--	---




--	--	--




--	--	--



--	--	--



--	--	--



--	--	--

២. ចូរបំពេញសញ្ញា < = ធំ > ដូច

០ ០

៤ ២

៧ ៧

៣ ៧

៤ ៤

៤ ៤


១០ ១០

៤ ៤


៤ ១០



ការរៀបលំដាប់ចំនួន





លំដាប់ពីតូចទៅធំ




លំដាប់ពីធំទៅតូច



០ ១ ២ ...







លំនាំកំរូ





លំហាត់

១. ចូរតូសសញ្ញា ✓ ក្នុង ចំនួនដែលរៀបពីតូចទៅធំ



២. ចូរបំពេញចំនួនក្នុង តាមលំដាប់

0		២		៤	
---	--	---	--	---	--

១០		៨				
----	--	---	--	--	--	--

៣. ចូររៀបលំដាប់ចំនួនពីតូចទៅធំនិងប្រោសមកវិញ



ក. ០ ២ ៤ ៣

ខ. ១០ ៨ ៦ ៩ ៧


គ. ០ ៦ ៤ ៨ ២

ឃ. ១ ៥ ៣ ៧ ៩


៤. ចូរបំពេញចំនួនតាមលំនាំកំរូ



ការប្រណាំងកង់




ការប្រណាំងរថយន្ត





លំហាត់

១. ចូរសរសេរលំដាប់ទីបន្តបន្ទាប់គ្នា




២. ចូរសង្កេតមើលរូបប្រណាំងកង់



- តើ ក នៅលំដាប់ទីប៉ុន្មាន?
- តើ ឃ នៅលំដាប់ទីប៉ុន្មាន?
- តើ ដ នៅលំដាប់ទីប៉ុន្មាន?
- តើ គ នៅលំដាប់ទីប៉ុន្មាន?

៣. ចូរសង្កេតរូប : កនៅទី ១





- តើអ្នកណានៅទី ៤ ?
- តើអ្នកណានៅទី ៥ ?
- តើអ្នកណានៅទី ៧ ?
- តើអ្នកណានៅទី ១០ ?

មេរៀនទី



វិធីបូកនិងវិធីដក





វិធីបូក

A diagram illustrating the addition of 1 and 3 to get 4. On the left, a box with the Khmer numeral ១ (1) has an arrow pointing to a single child. On the right, a box with the Khmer numeral ៣ (3) has an arrow pointing to three children. In the center, four children are shown playing with a ball, with a box containing the Khmer numeral ៤ (4) below them.

A diagram showing the addition of 1 and 3 to get 4. On the left, a box with the Khmer numeral ១ (1) has an arrow pointing to a box with the Khmer numeral ៣ (3). On the right, a box with the Khmer numeral ៤ (4) has two arrows pointing to it from the boxes containing ១ and ៣.

A diagram illustrating the addition of 3 and 1 to get 4. On the left, a box with the Khmer numeral ៣ (3) has an arrow pointing to three cows. On the right, a box with the Khmer numeral ១ (1) has an arrow pointing to one cow. In the center, four cows are shown together, with a box containing the Khmer numeral ៤ (4) below them.

A diagram showing the addition of 3 and 1 to get 4. On the left, a box with the Khmer numeral ៣ (3) has an arrow pointing to a box with the Khmer numeral ១ (1). On the right, a box with the Khmer numeral ៤ (4) has two arrows pointing to it from the boxes containing ៣ and ១.

A diagram illustrating the addition of 2 and 2 to get 4. On the left, a box with the Khmer numeral ២ (2) has an arrow pointing to two ducks. On the right, a box with the Khmer numeral ២ (2) has an arrow pointing to two ducks. In the center, four ducks are shown together, with a box containing the Khmer numeral ៤ (4) below them.

A diagram showing the addition of 2 and 2 to get 4. On the left, a box with the Khmer numeral ២ (2) has an arrow pointing to a box with the Khmer numeral ២ (2). On the right, a box with the Khmer numeral ៤ (4) has two arrows pointing to it from the boxes containing ២ and ២.



លំហាត់

ចូរបំពេញចំនួនក្នុង ខាងក្រោម









Illustration of children playing hopscotch. A group of four children is shown on the left, with a box containing the number ៤. An arrow points to a single child jumping on the right, with a box containing the number ១. Another arrow points to a group of three children on the right, with a box containing the number ៣. To the right of this illustration is a subtraction diagram: a box with ៤ has two arrows pointing to boxes with ១ and ៣.






Illustration of a boy picking fruit. A basket of fruit on the left has a box with ៥. An arrow points to a bunch of fruit on the right with a box with ៤. Another arrow points to the boy holding a piece of fruit on the right with a box with ១. To the right is a subtraction diagram: a box with ៥ has two arrows pointing to boxes with ១ and ៤.

Illustration of chicks and birds. A row of seven chicks on the left has a box with ៧. An arrow points to a group of four chicks on the right with a box with ៤. Another arrow points to three birds flying on the right with a box with ៣. To the right is a subtraction diagram: a box with ៧ has two arrows pointing to boxes with ៣ and ៤.



លំហាត់

ចូរបំពេញចំនួនក្នុង ខាងក្រោម




វិធីបូក វិធីដកចំនួន

ដែលមានលេខ ១ខ្ទង់




វិធីបូកត្រឹម ៥




$$\begin{array}{r} + 1 \\ 1 \\ \hline 2 \end{array}$$

$1 + 1 = 2$




$$\begin{array}{r} + 1 \\ 2 \\ \hline 3 \end{array}$$

$2 + 1 = 3$




$$\begin{array}{r} + 1 \\ 3 \\ \hline 4 \end{array}$$

$3 + 1 = 4$




$$\begin{array}{r} + 1 \\ 4 \\ \hline 5 \end{array}$$

$4 + 1 = 5$



$2 + 2 = 4$




$2 + 3 = 5$

$3 + 1 + 1 = 5$




លំហាត់


១. ចូរបំពេញចំនួនក្នុង




$១ + ១ = \boxed{២}$




$១ + ២ = \boxed{}$




$\boxed{} + ១ = \boxed{}$



$\boxed{} + \boxed{} = \boxed{}$



$\boxed{} + \boxed{} = \boxed{}$




$\boxed{} + \boxed{} = \boxed{}$

២. ចូរបំពេញចំនួន


$១ + ២ = \dots$	$១ + ៤ = \dots$			
$២ + ១ = \dots$	$៤ + ១ = \dots$	$\begin{array}{r} + ៣ \\ \hline ១ \end{array}$	$\begin{array}{r} + ៤ \\ \hline ១ \end{array}$	$\begin{array}{r} + ៣ \\ \hline ២ \end{array}$
$១ + ៣ = \dots$	$២ + ៣ = \dots$	\dots	\dots	\dots
$៣ + ១ = \dots$	$៣ + ២ = \dots$			

វិធីបូកនឹង ០




$$\begin{array}{r} 3 \\ + 0 \\ \hline 3 \end{array}$$

$3 + 0 = 3$




$$\begin{array}{r} 0 \\ + 3 \\ \hline 3 \end{array}$$

$0 + 3 = 3$




$4 + 0 = 4$




$$\begin{array}{ccc} 4 & & 0 \\ \hline 4 + 0 = 4 & & 0 + 4 = 4 \\ 4 + 0 = 0 + 4 & & \end{array}$$

លំហាត់

១. ចូរបំពេញចំនួនក្នុង



+ 0 =



$$\begin{array}{r} 3 \\ + \square \\ \hline \square \end{array}$$


២. ចូរបំពេញចំនួន

- | | | |
|-----------------|-----------------|---------------------|
| $3 + 0 = \dots$ | $3 + 0 = \dots$ | $0 + 4 = 4 + \dots$ |
| $0 + 3 = \dots$ | $0 + 3 = \dots$ | $4 + 0 = 0 + \dots$ |
| $2 + 0 = \dots$ | $4 + 0 = \dots$ | $2 + 0 = 0 + \dots$ |
| $0 + 2 = \dots$ | $0 + 4 = \dots$ | $0 + 3 = 3 + \dots$ |




លំហាត់សាឡើងវិញ

១. ចូរបំពេញចំនួនក្នុង




+ =




+
 ៩

២. ចូរបំពេញចំនួន



១ + ១ + ១ = ៣
 ១ + ១ + ០ = ...
 ១ + ១ + ៣ = ...




២ + ២ + ១ = ...
 ២ + ៣ + ០ = ...
 ៣ + ១ + ១ = ...

៣. ចូរបំពេញចំនួន


+	១	២
១	+	២
២	៣	៤

+	១	២	៣
១			
២			




+ =

វិធីសកលតូទីមួយក្រឹម ៥




២
 ១
 ១

$២ - ១ = ១$




៣
 ១
 ២

$៣ - ១ = ២$




៤
 ១
 ៣

$៤ - ១ = ៣$




៤
 ២
 ២

$៤ - ២ = ២$




៥
 ១
 ៤

$៥ - ១ = ៤$




៥
 ៣
 ២

$៥ - ៣ = ២$



$៥ - ៤ = ១$



$៣ + ១ = ៤$ $៤ - ១ = ៣$
 $១ + ៣ = ៤$ $៤ - ៣ = ១$



លំហាត់

១. ចូរបំពេញចំនួនក្នុង

$$\begin{array}{r} 10 \\ - \quad 10 \\ \hline 0 \end{array}$$

$$\begin{array}{r} \square \\ - \quad 10 \\ \hline \square \end{array}$$

$$\begin{array}{r} 3 \\ - \quad \square \\ \hline \square \end{array}$$

$$4 - \square = \square$$

$$\square - 2 = \square$$

$$5 - \square = \square$$

២. ចូរបំពេញចំនួន

$$\begin{array}{r} 9 \\ - \quad 9 \\ \hline \dots \end{array}$$

$$\begin{array}{r} 2 \\ - \quad 9 \\ \hline \dots \end{array}$$

$$\begin{array}{r} 2 \\ - \quad 2 \\ \hline \dots \end{array}$$

$$\begin{array}{r} 3 \\ - \quad 9 \\ \hline \dots \end{array}$$

$$\begin{array}{r} 5 \\ - \quad 2 \\ \hline \dots \end{array}$$

$$\begin{array}{r} 5 \\ - \quad 3 \\ \hline \dots \end{array}$$

៣. ចូរបំពេញសញ្ញា > < និង =

4 - 2 < 3

5 - 3 ... 2

5 - 2 ... 3


3 > 5 - 3

2 ... 5 - 4

0 ... 5 - 4




វិធីដកនឹង ០




$$\begin{array}{r} 3 \\ - 1 \\ \hline 2 \end{array}$$

៣ - ១ = ២




$$\begin{array}{r} 3 \\ - 2 \\ \hline 1 \end{array}$$

៣ - ២ = ១



៣ - ៣ = ០



៣ - ០ = ៣




លំហាត់

១. ចូរបំពេញចំនួនក្នុង



៥ - ៥ =



- ០ =

២. ចូរបំពេញចំនួន


- | | | |
|-------------|-------------|-----------------|
| ១ - ០ = ... | ៥ - ០ = ... | ៤ - ៤ = ... |
| ៣ - ០ = ... | ២ - ២ = ... | ៣ - ២ - ១ = ... |



លំហាត់សាឡើងវិញ

១. ចូរបំពេញចំនួនក្នុង

$៣ + ២ = \square$ $៥ - ២ = \square$
 $២ + ៣ = \square$ $៥ - ៣ = \square$



២. ចូររាប់បន្ថែមអង្កាមួយមួយពី១ រាប់បន្ថយអង្កាមួយមួយពី៥


រាប់បន្ថែមអង្កាមួយមួយពី១
 រាប់បន្ថយអង្កាមួយមួយពី៥

១	+១	២	+១	៣
៣	+១	<input type="checkbox"/>	+១	<input type="checkbox"/>
២	+២	<input type="checkbox"/>	+១	<input type="checkbox"/>
៤	-១	<input type="checkbox"/>	-១	<input type="checkbox"/>
៣	-១	<input type="checkbox"/>	-១	<input type="checkbox"/>
១	-១	<input type="checkbox"/>		

៣. តើនៅសល់ចេញចេញប៉ុន្មាន?


$៥ - \square = \square$
 នៅសល់ : ចេញចេញ

វិធីបូកត្រឹម ៦




$$\begin{array}{r} + ៥ \\ ១ \\ \hline ៦ \end{array}$$

$៥ + ១ = ៦$




$$\begin{array}{r} + ៤ \\ ២ \\ \hline ៦ \end{array}$$

$៤ + ២ = ៦$




$៣ + ៣ = ៦$




$១ + ៥ = ៦$

លំហាត់



ចូរបំពេញចំនួនក្នុង



$៣ + ៣ = \square$




$៤ + \square = \square$

$\square + 0 = \square$


វិធីសកដែលតូចមួយក្រឹម ៦



៦
 - ១

 ៥


៦ - ១ = ៥




៦
 - ២

 ៤

៦ - ២ = ៤




៦ - ៣ = ៣




៦ - ៥ = ១

លំហាត់


ចូរបំពេញចំនួនក្នុង




៦ - ២ =



- ៤ =




- ៣ =




- =

វិធីបូកត្រឹម ៧




$$\begin{array}{r} + 6 \\ 1 \\ \hline 7 \end{array}$$

$6 + 1 = 7$




$$\begin{array}{r} + 5 \\ 2 \\ \hline 7 \end{array}$$

$5 + 2 = 7$




$4 + 3 = 7$




$3 + 4 = 7$
 $4 + 3 = 7$


លំហាត់

ចូរបំពេញចំនួនក្នុង




$1 + \square = \square$




$$\begin{array}{r} + 3 \\ \square \\ \hline \square \end{array}$$


$\square + \square = \square$




$2 + \square = 4 + \square$

វិធីដកដែលតូចមួយក្រោម




$$\begin{array}{r} 7 \\ - 1 \\ \hline 6 \end{array}$$

៧ - ១ = ៦




$$\begin{array}{r} 7 \\ - 2 \\ \hline 5 \end{array}$$

៧ - ២ = ៥



៧ - ៣ = ៤





៧ - ៦ = ១





លំហាត់

ចូរបំពេញចំនួនក្នុង




$$\square - 3 = 4$$


$$7 - \square = \square$$


$$\square - \square = \square$$



$$\square - \square = \square$$

វិធីបូកត្រឹម ៨




$$\begin{array}{r} + 7 \\ 9 \\ \hline 8 \end{array}$$

$7 + 9 = 8$




$$\begin{array}{r} + 2 \\ 6 \\ \hline 8 \end{array}$$

$6 + 2 = 8$




$5 + 3 = 8$




$4 + 4 = 8$



លំហាត់

ចូរបំពេញចំនួនក្នុង





$1 + \square = \square$




$$\begin{array}{r} + 2 \\ \square \\ \hline \square \end{array}$$



$\square + \square = \square$


$\square + \square = \square$

វិធីដកដែលតូចមួយត្រឹម ៨




$$\begin{array}{r} 8 \\ - 1 \\ \hline 7 \end{array}$$

8 - 1 = 7



$$\begin{array}{r} 8 \\ - 2 \\ \hline 6 \end{array}$$

8 - 2 = 6



8 - 3 = 5



8 - 4 = 4



លំហាត់

ចូរបំពេញចំនួនក្នុង



8 - =



- 4 =




- =



- =




លេខត្រឹម ៧




$$\begin{array}{r} + \\ 8 \\ \hline 9 \end{array}$$

$8 + 1 = 9$




$$\begin{array}{r} + \\ 7 \\ \hline 9 \end{array}$$

$7 + 2 = 9$



$6 + 3 = 9$




$5 + 4 = 9$





លំហាត់

ចូរបំពេញចំនួនក្នុង




$8 + 1 = \square$



$$\begin{array}{r} + \\ \square \\ \hline \square \end{array}$$



$\square + 3 = \square$



$\square + \square = \square$




វិធីដកដែលតូចមួយត្រឹម ៩




$$\begin{array}{r} ៩ \\ - ១ \\ \hline ៨ \end{array}$$

៩ - ១ = ៨




$$\begin{array}{r} ៩ \\ - ២ \\ \hline ៧ \end{array}$$

៩ - ២ = ៧



៩ - ៣ = ៦




៩ - ៤ = ៥




លំហាត់


ចូរបំពេញចំនួនក្នុង




៩ - ៥ =



៩ - =




- = ៦




- =

វិធីបូកត្រឹម ១០




$$\begin{array}{r} 8 \\ + 2 \\ \hline 10 \end{array}$$

$8 + 2 = 10$




$$\begin{array}{r} 8 \\ + 2 \\ \hline 10 \end{array}$$

$8 + 2 = 10$




$7 + 3 = 10$




$6 + 4 = 10$

ពិភាគ


ចូរបំពេញចំនួនក្នុង




$5 + \square = 10$



$\square + 6 = 10$




$10 = \square + \square$




$\square + \square = 10$

វិធីដកដែលតូចមួយត្រឹម ១០




១០
- ១
—
៩

$១០ - ១ = ៩$




១០
- ២
—
៨

$១០ - ២ = ៨$



$១០ - ៣ = ៧$




$១០ - ៤ = ៦$




លំហាត់


ចូរបំពេញចំនួនក្នុង




១០
- ៥
—
<input style="width: 30px; height: 30px;" type="text"/>



<input style="width: 30px; height: 30px;" type="text"/>
- ៣
—
<input style="width: 30px; height: 30px;" type="text"/>



១០
- <input style="width: 30px; height: 30px;" type="text"/>
—
<input style="width: 30px; height: 30px;" type="text"/>



១០
- <input style="width: 30px; height: 30px;" type="text"/>
—
<input style="width: 30px; height: 30px;" type="text"/>



ចូរបំពេញចំនួន

១ + ៩ = ...



១០ - ១ = ...

២ + ៨ = ...



១០ - ២ = ...

៣ + ៧ = ...



១០ - ៣ = ...

៤ + ៦ = ...




១០ - ៤ = ...


៥ + ៥ = ...




១០ - ៥ = ...



៨ + =




៥ - =



ក្មេងទាំងអស់មានចំនួន ...

៦ + =




នៅសល់ត្រី ...

- =



ខ្លាឃ្មុំទាំងអស់មានចំនួន ...

+ =




នៅសល់ផ្លែស្វាយចំនួន ...




- =




ចំណែកស្មើគ្នា



ចំណែកមិនស្មើគ្នា




ពីរចំណែកស្មើគ្នា



ពីរចំណែកមិនស្មើគ្នា



១. ចូរវង់រូបដែលបង្ហាញចំណែកស្មើគ្នា

ក	ខ	គ	ឃ	ង	ច

២. ចូរវង់រូបដែលបង្ហាញចំណែកមិនស្មើគ្នា

ក	ខ	គ	ឃ	ង	ច

៣. ចូរបំពេញក្នុង

និទានអស់មាន

ចែកជា ចំណែកស្មើគ្នា

ហើយចូនម្នាក់ៗ បាននំ

ចូរគូស ✓ ក្នុង ដែល

ត្រូវ :

ក្រុមទាំងពីរមានសោ

- ស្មើគ្នា
- មិនស្មើគ្នា



ធរណីមាត្រ



ចំណុចនិងបន្ទាត់

•	••	•••
មួយ	ពីរ	បី
ចំណុច	ចំណុច	ចំណុច
•	•	
ក	ខ	
ចំណុចក	ចំណុចខ	

ក ខ

—●—————●—

បន្ទាត់ កខ



ខ្សែកាត់និងខ្សែកោង


ខ្សែកាត់

ខ្សែកោង




លំហាត់

១. ចូរសរសេរឈ្មោះបន្ទាត់ខាងក្រោម



២. ចូរគូសភ្ជាប់ចំណុចដែលបង្កើតបាន


ក. ៣បន្ទាត់





ខ. ៤បន្ទាត់



គ. ៥បន្ទាត់











៣. ចូរគូសភ្ជាប់ចំណុចតាមលំដាប់លេខ

















រាងធរណីមាត្រ

	 <p>ត្រីកោណ</p>
	 <p>ចតុកោណកែង</p>
	 <p>ការេ</p>
	 <p>រង្វង់</p>




លំហាត់


១. ចូរផ្ដល់រាងធរណីមាត្រជាមួយនឹងវត្ថុ





















១. 	ក.  រង្វង់	៥. 
២. 	ខ. 	៦. 
៣. 	គ.  ការ៉េ	៧. 
៤. 	ឃ.  ចតុកោណកែង	៨. 

២. សង្កេតមើលលេខនៅក្នុងរូបភាព។ តើមានរាងអ្វីខ្លះដែលបានបង្ហាញដោយលេខនីមួយៗ?




វត្ថុដែលមានរូបរាងបីដាន

- តួល  វត្ថុដែលមានទ្រង់ទ្រាយដូចគ្នា

១. 			
២. 			
៣. 			
៤. 			
៥. 			

លំហាត់











ចូរភ្ជាប់វត្ថុដែលមានទ្រង់ទ្រាយដូចគ្នា






បំនួន ១០ ដល់ ២០

បំនួន ១១ ដល់ ១៥


		១១ ដប់មួយ
		១២ ដប់ពីរ
		១៣ ដប់បី
		១៤ ដប់បួន
		១៥ ដប់ប្រាំ





ចំនួន ១៦ ដល់ ២០




១៦ ដប់ប្រាំមួយ




១៧ ដប់ប្រាំពីរ



១៨ ដប់ប្រាំបី



១៩ ដប់ប្រាំបួន




២០ ម្ភៃ



លំហាត់


១. ចូររង់ចំនួន




១១ ១២ ១៣



១៣ ១៤ ១៥






១៧ ១៨ ១៩




១៨ ១៩ ២០

២. ចូរសរសេរចំនួនក្នុង



៣. ចូរបំពេញចំនួន





វិធីបូកដែលត្រូវមានលេខមួយខ្ទង់

$៧ + ៤ = ១១$

$៧ + ៤ = ១១$


$៨ + ៣ = ១១$

$៨ + ៣ = ១១$


$៨ + ៧ = ១៥$




១. ចូរបំពេញបំនួនក្នុង




$5 + 5 = \square$




$5 + \square = \square$



$7 + 7 = \square$



$7 + \square = \square$



$5 + \square = \square$

២. ចូររកផលបូក

ក. $\begin{array}{r} + 7 \\ \square \end{array}$ $\begin{array}{r} + 5 \\ \square \end{array}$

$\begin{array}{r} + 5 \\ \square \\ \hline 18 \end{array}$ $\begin{array}{r} + 7 \\ \square \\ \hline 16 \end{array}$

ខ. $5 + 5 = \square$
 $6 + 6 = \square$

$5 + \square = 13$
 $7 + \square = 16$



វិធីបូកត្រឹម២០

$12 + 3 = 15$

+ 13
2

15


$16 + 4 = 20$

+ 16
4


20

$4 + 96 = 100$


១. ចូរបំពេញចំនួនក្នុង




$13 + 4 = \square$




$\begin{array}{r} 11 \\ + 4 \\ \hline \square \end{array}$



$\square + 6 = \square$



$\begin{array}{r} 14 \\ + \square \\ \hline \square \end{array}$



$\square + \square = \square$

២. ចូររកផលបូក

ក. $10 + 4 = \dots$

$11 + 4 = \dots$

$12 + 6 = \dots$

$13 + 4 = \dots$

ខ. $\begin{array}{r} 14 \\ + 4 \\ \hline \square \end{array}$

$\begin{array}{r} 10 \\ + 4 \\ \hline \square \end{array}$

$\begin{array}{r} 16 \\ + \square \\ \hline 18 \end{array}$

$\begin{array}{r} 15 \\ + \square \\ \hline 16 \end{array}$



លំហាត់សាឡើងវិញ

១. ចូរបូករួចបំពេញ

$10 + 3 + 4 = \square$

១១	+ ១	<input type="checkbox"/>	+ ២	<input type="checkbox"/>
១៣	+ ២	<input type="checkbox"/>	+ ៣	<input type="checkbox"/>
១៤	+ ១	<input type="checkbox"/>	+ ៥	<input type="checkbox"/>

២. ចូរតូសភ្ជាប់ចម្លើយនឹងបំពេញតារាង

ក

៧ + ៥	១៥	១២ + ២
៩ + ៩	១២	១០ + ១០
១៣ + ៦	១៤	៩ + ៦
	១៥	
	២០	

ខ

+	១	២	៣	៤	៥
១០	១១				១៥
១១		១៣			១៦
១២	១៣		១៥		
១៣		១៥		១៧	
១៤	១៥				១៩
១៥		១៧			២០

៣. ចំណោទ

ក

ណារីមានប៉ោងប៉ោង

សុខាមានប៉ោងប៉ោង

ប៉ោងប៉ោងទាំងអស់មាន


ខ

លើគោកមានទា ក្បាល


ក្នុងទឹកមានទា ក្បាល

ទាទាំងអស់មាន ក្បាល


វិធីដកដែលតូចមួយមានក្រឹម២០




15 - 3 = 12




12
- 3
9




17 - 4 = 13



13
- 4
9



20 - 3 = 17




20 - 3 = 17




លំហាត់


ចូរបំពេញចំនួនក្នុង



$១៥ - ៤ = \square$




$១៣ - ៣ = \square$



$១៤ - ៣ = \square$

$១៥ - ៤ = \square$
 $១៧ - ៣ = \square$
 $១៦ - \square = ១៣$

ជកនឹង ៦	
១៧	១១
១៨	
១៩	




$១៨ - ២ = \square$

$\begin{array}{r} ១៦ \\ - ២ \\ \hline \square \end{array}$	$\begin{array}{r} ១៨ \\ - ៦ \\ \hline \square \end{array}$	$\begin{array}{r} ១៧ \\ - ៧ \\ \hline \square \end{array}$	$\begin{array}{r} ១៥ \\ - ០ \\ \hline \square \end{array}$
--	--	--	--



លំហាត់សាឡើងវិញ

១. ចូរដករួចបំពេញ



$១៤ - \square = \square$

១៥	- ១	<input type="checkbox"/>	- ២	<input type="checkbox"/>
១៤	- ១	<input type="checkbox"/>	- ៣	<input type="checkbox"/>
១៧	- ២	<input type="checkbox"/>	- ៣	<input type="checkbox"/>
១៩	- ២	<input type="checkbox"/>	- ៥	<input type="checkbox"/>

២. ចូរគូសភ្ជាប់ចម្លើយនឹងបំពេញតារាង


ក

១៥ - ១	១៣	១៩ - ៣
១៨ - ១	១៥	១៧ - ២
១៦ - ៣	១៤	១៤ - ២
	១៦	
	១៧	
	១២	

ខ

-	១	២	៣	៤	៥
១៥	១៤		១២		១០
១៦		១៤			
១៧	១៦			១៣	
១៨		១៦			១៣
១៩		១៧		១៥	

៣. ចំណោទ





ស៊ីថាមានប៉ោងប៉ោងចំនួន
 ប៉ោងប៉ោងហោះអស់ចំនួន
 ប៉ោងប៉ោងនៅសល់ចំនួន

$\square - \square = \square$



ប្រវែង




វែង យូរ



ខ្ពស់



ប្រៀបធៀប



វាស់ប្រវែង



វាស់ដោយប្រើចំអាម



វាស់ដោយប្រើជំហាន




វាស់ដោយប្រើព្យាម



វាស់ដោយប្រើបន្ទាត់ក្រិត

រៀបរៀបប្រវែង



ខ្មៅវែងជាង
ដីសព្វាប




- ដបកមានប្រវែង៤ក្រិត
- ដបខមានប្រវែង៥ក្រិត
- ដបគមានប្រវែង៨ក្រិត
- ដបឃមានប្រវែង១០ក្រិត




លំហាត់


ចូរបំពេញលេខក្នុង




ចំអាម



ជំហាន



ខ្មៅដៃមានប្រវែង ប្លាប




ជ័រលុបមានប្រវែង ប្លាប

ខ្មៅដៃវែងជាងជ័រលុប ប្លាប



សៀវភៅមានប្រវែង ប្លាប



ក. មាន ២ ប្រអប់




ខ. មាន ប្រអប់

គ. មាន ប្រអប់


ឃ. មាន ប្រអប់




ធ្ងន់ ស្រាល




ការធ្វើទម្ងន់




ឃ្លាប្រាំមានទម្ងន់ស្មើនឹងតួនសោ១



ចេកមានទម្ងន់ស្មើនឹងពាខ្នាត



ស្ពៃមានទម្ងន់ស្មើនឹងឃ្មុំ៤



ក្រូចមានទម្ងន់ស្មើនឹង២ខ្នាត

ការធ្វើទម្ងន់ដោយប្រើជញ្ជីង



១គីឡូក្រាម



២គីឡូក្រាម

១. ចូរបំពេញចំនួនក្នុង


តាមរូបខាងក្រោម

ក



ល្អវាមានទម្ងន់ស្មើនឹង ខ្នាត

ខ



ត្រីមានទម្ងន់ស្មើនឹង ខ្នាត

២. ចូរប្រៀបធៀបទម្ងន់ដោយប្រើពាក្យ "ធ្ងន់ជាងស្រាលជាង"



ផ្លែល្ងុះ.....ប្រអប់ជីស




កង្កែប.....អណ្តើក

៣. ចូរពិនិត្យមើលជញ្ជីងរួចប្រាប់ទម្ងន់

ក




ខ



ចំណុះ




ការប្រៀបធៀបចំណុះ




ចំណុះតូចជាង

ចំណុះច្រើនជាង



ចំណុះកែវ ក ស្មើនឹងដប ខ



ចំណុះដប ក ច្រើនជាងកែវ ឃ




ការវាល់ចំណុះ



ក៏ស្មើវិធីមានចំណុះស្មើនឹង៥កែវឆ្នាត



ចូនីកមានចំណុះស្មើនឹង៨កែវឆ្នាត



កែវវានេះមានចំណុះស្មើនឹង៥កែវឆ្នាត



ពាងទឹកនេះមានចំណុះស្មើនឹង៤ពួម



លំហាត់

១. ចូរបំពេញចំនួនតាម ...



មានចំណុះស្មើនឹង... កែវឆ្នាត



មានចំណុះស្មើនឹង... កែវឆ្នាត

២. ចូរបំពេញចំនួនក្នុង



 បូណាវាល់បាន \Rightarrow  កែវ
 នារីវាល់បាន \Rightarrow  កែវ
 ចំណុះទឹកនារីវាល់បានច្រើនជាងចំណុះទឹកបូណា កែវ



ថ្ងៃ យប់



ការគាត់ម៉ោង



ម៉ោង៤តត់



ម៉ោង៥តត់




ម៉ោង៣តត់



ម៉ោង៩តត់

ការប្រាប់ពេលវេលា



ម៉ោង៧ព្រឹក
សិស្សគោរពទង់ជាតិ



នារីឱ្យ បាយជ្រូក
ម៉ោង១១ថ្ងៃត្រង់



លំហាត់

១. ចូរបំពេញម៉ោងនិងគូសទ្រនិចនាឡិកា

ក



អាសចាំ
ម៉ោង....



អាសចាំ
ម៉ោង....

ខ



ម៉ោង៤



ម៉ោង១០

២. ចូរពិនិត្យរូបភាពរួចប្រាប់ម៉ោង



លាងហុងធ្វើដំណើរពីភ្នំពេញទៅស្រុកច្រើរយៈពេល
៥ម៉ោង។ ចូរគូសទ្រនិចនាឡិកាម៉ោងទៅដល់ ។



ថ្ងៃក្នុងមួយសប្តាហ៍













ខែ មេសា ឆ្នាំ ២០១៥

១	អង្វារ	ចុក	ព្រហស្បតិ៍	សុក្រ	សៅរ៍	អាទិត្យ
		១	២	៣	៤	៥
៦	៧	៨	៩	១០	១១	១២
១៣	១៤	១៥	១៦	១៧	១៨	១៩
២០	២១	២២	២៣	២៤	២៥	២៦
២៧	២៨	២៩	៣០			

ថ្ងៃអាទិត្យទី៥
ខែមេសា



ខែក្នុងមួយឆ្នាំ

 ១. មករា	 ២. កុម្ភៈ	 ៣. មីនា	 ៤. មេសា
 ៥. ឧសភា	 ៦. មិថុនា	 ៧. កក្កដា	 ៨. សីហា
 ៩. កញ្ញា	 ១០. តុលា	 ១១. វិច្ឆិកា	 ១២. ធ្នូ



លំហាត់

១. ចូរមើលប្រតិទិនរួចធ្វើយសំណួរខាងក្រោម

ខែ មករា ឆ្នាំ ២០១៥					
អាទិត្យ		៤	១១	១៨	២៥
ចន្ទ		៥	១២	១៩	២៦
អង្គារ		៦	១៣	២០	២៧
ពុធ		៧	១៤	២១	២៨
ព្រហស្បតិ៍	១	៨	១៥	២២	២៩
សុក្រ	២	៩	១៦	២៣	៣០
សៅរ៍	៣	១០	១៧	២៤	៣១

- ក. មួយសប្តាហ៍មានប៉ុន្មានថ្ងៃ? ថ្ងៃអ្វីខ្លះ?
- ខ. ថ្ងៃទី ៧ ខែមករាជាថ្ងៃអ្វី?
- គ. តើខែមករាមានប៉ុន្មានថ្ងៃ?
- ឃ. តើខែនេះថ្ងៃសុក្រមានប៉ុន្មានថ្ងៃ? ថ្ងៃអីប៉ុន្មានខ្លះ?
- ង. ថ្ងៃអីមួយនៃសប្តាហ៍ជាថ្ងៃអ្វី?
- ច. ថ្ងៃទី ៣១ ខែមករាជាថ្ងៃអ្វី?

២. ចូរបំពេញឈ្មោះខែក្នុង.....ខាងក្រោមតាមលំដាប់ខែ





ការផ្តួរប្រជាគ្រូម

ផ្តួរប្រជាគ្រូមដាច់ក្មេងលេងរួចតាងជាក្រាប្រូបភាព



តាមក្រាប្រូបភាព:

ក. តើ មានប៉ុន្មាន? ៦

ខ. តើ មានប៉ុន្មាន?

គ. តើ តិចជាង ប៉ុន្មាន?

ឃ. តើ ច្រើនជាង ប៉ុន្មាន?

ង. តើប្រជាគ្រូមដាច់ក្មេងលេងទាំងអស់មានប៉ុន្មាន?






ការគាងចំនួនដោយរូបភាព

សុខា ធីតា និងវាសនាចូលចិត្តអានសៀវភៅ ។



ខាងក្រោមនេះជាក្រាបរូបភាពបង្ហាញពីចំនួនសៀវភៅដែលពួកគេបានអាននៅសប្តាហ៍មុន ។


		
សុខា	ធីតា	វាសនា

- ក. សុខាអានសៀវភៅបានចំនួន ៣ ក្បាល ។
- ខ. ធីតាអានសៀវភៅបានចំនួន ៧ ក្បាល ។
- គ. វាសនាអានសៀវភៅបានចំនួន ៥ ក្បាល ។
- ឃ. ធីតាអានសៀវភៅបានច្រើនជាងគេ ។
- ង. វាសនាអានសៀវភៅបានច្រើនជាងសុខា ២ ក្បាល ។
- ច. ពួកគេទាំងបីនាក់អានសៀវភៅបាន ១៥ ក្បាល ។



លំហាត់


១. ខាងក្រោមជាចំណីអាហារសិស្សចូលចិត្ត



ក. ចូរដាត់ពណ៌ក្នុង តាងចំនួនចំណីអាហារ

- ខ. តើ មានចំនួនប៉ុន្មាន?
- គ. តើ ច្រើនជាង ចំនួនប៉ុន្មាន?

២. ខាងក្រោមជាចំនួនសត្វក្នុងសួនមួយ



ក. ចូរដាត់ពណ៌ក្នុង តាងចំនួនសត្វនីមួយៗ

ចំនួនសត្វ			

- ខ. តើសត្វ មានចំនួនប៉ុន្មាន?
- គ. តើសត្វ ច្រើនជាងសត្វ ចំនួនប៉ុន្មាន?










ចំនួន ២១ ដល់ ៣០

	ចំនួន	ពាក្យ
	២១	ម្ភៃមួយ
	២២	ម្ភៃពីរ
	២៣	ម្ភៃបី
	២៤	ម្ភៃបួន
	២៥	ម្ភៃប្រាំ
	២៦	ម្ភៃប្រាំមួយ
	២៧	ម្ភៃប្រាំពីរ
	២៨	ម្ភៃប្រាំបី
	២៩	ម្ភៃប្រាំបួន
	៣០	សាមសិប











ចំនួន ៤០ ដល់ ៦០

	ចំនួន	ពាក្យ
	៤០	សែសិប
	៥០	ហាសិប
	៦០	ហុកសិប

	៤៤	សែសិបបួន
	៥៦	ហាសិបប្រាំមួយ
	៦៣	ហុកសិបបី
	៦៧	ហុកសិបប្រាំពីរ

ចំនួន ៦០ ដល់ ១០០


	ចំនួន	ពាក្យ
	៧០	ទឹកស៊ីប
	៨០	ប៉ែតស៊ីប
	៩០	កៅស៊ីប
	១០០	មួយរយ

	៩៥	ហុកស៊ីបប្រាំ
	៩៧	ទឹកស៊ីបបី
	៩៤	ប៉ែតស៊ីបបួន
	៩៦	កៅស៊ីបប្រាំបួន




លំហាត់


១. ចូររង់ចំនួនតាមរូប




២៣ ២៤ ២៥



២៨ ៣៣ ៤៣





៤៣ ៤៤ ៥៤



៣៣ ៤៣ ៥៣

២. ចូរសរសេរចំនួនក្នុង



៣. ចូរប្រៀបធៀបចំនួនដោយប្រើសញ្ញា < > រឺ ឺ =

ក. ២៤ ៣៥ ខ. ៥៨ ៤៨ គ. ៦០ ៤៣

ឃ. ៦៧ ៦៧ ង. ៧៣ ៨៧ ច. ៨៩ ៩៩

ខ្ទង់រាយ ខ្ទង់ដប់

ក. ៣៤

ខ្ទង់ដប់	ខ្ទង់រាយ
៣	៤

ខ. ៦៧

ខ្ទង់ដប់	ខ្ទង់រាយ
៦	៧

លំហាត់

ចូរបំពេញចំនួនក្នុងតារាងខាងក្រោម

ក. ៥៦

ខ្ទង់ដប់	ខ្ទង់រាយ
៥	៦

ខ. ៨៤

ខ្ទង់ដប់	ខ្ទង់រាយ

គ. ៩៤

ខ្ទង់ដប់	ខ្ទង់រាយ

ឃ. ៧៨

ខ្ទង់ដប់	ខ្ទង់រាយ








ង. ៤៧

ខ្ទង់ដប់	ខ្ទង់រាយ

ច. ៦៥

ខ្ទង់ដប់	ខ្ទង់រាយ



ខ្នងដប់	ខ្នងរាយ	សំគាល់
 <p style="text-align: center;">៤</p>	 <p style="text-align: center;">៤</p>	<p>លេខ ៤ នៅខ្នងដប់មានតម្លៃ ៤០</p> <p>លេខ ៤ នៅខ្នងរាយមានតម្លៃ ៤</p>
 <p style="text-align: center;">៥</p>	 <p style="text-align: center;">៨</p>	<p>លេខ ៥ នៅខ្នងដប់មានតម្លៃ ៥០</p> <p>លេខ ៨ នៅខ្នងរាយមានតម្លៃ ៨</p>
 <p style="text-align: center;">៦</p>	 <p style="text-align: center;">៤</p>	<p>លេខ ៦ នៅខ្នងដប់មានតម្លៃ ៦០</p> <p>លេខ ៤ នៅខ្នងរាយមានតម្លៃ ៤</p>
 <p style="text-align: center;">៧</p>	<p style="text-align: center;">០</p>	<p>លេខ ៧ នៅខ្នងដប់មានតម្លៃ ៧០</p> <p>លេខ ០ នៅខ្នងរាយមានតម្លៃ ០</p>



លំហាត់

ចូរសរសេរចំនួនក្នុងតារាងរួចបំពេញទន្លោះ៖

ក.  ៥៥.

ខ្ទង់ដប់	ខ្ទង់រាយ
៥	៥

លេខ ៥ នៅខ្ទង់រាយមានតម្លៃ ...៥..

លេខ ៥ នៅខ្ទង់ដប់មានតម្លៃ ...៥០..

ខ. 

ខ្ទង់ដប់	ខ្ទង់រាយ

លេខ ០ នៅខ្ទង់រាយមានតម្លៃ

លេខ ៦ នៅខ្ទង់ដប់មានតម្លៃ

គ. 

ខ្ទង់ដប់	ខ្ទង់រាយ

លេខ ៣ នៅខ្ទង់រាយមានតម្លៃ

លេខ ៥ នៅខ្ទង់ដប់មានតម្លៃ

ឃ. 

ខ្ទង់ដប់	ខ្ទង់រាយ

លេខ ៣ នៅខ្ទង់រាយមានតម្លៃ

លេខ ៧ នៅខ្ទង់ដប់មានតម្លៃ



១. ចូរសរសេរចំនួន

២. ចូរសរសេរចំនួនក្នុងតារាងរួចបំពេញចន្លោះ

ក

ឧត្តមស័	ឧត្តមរាយ
២	៣

..... ២៣

ខ

ឧត្តមស័	ឧត្តមរាយ

.....

គ

ឧត្តមស័	ឧត្តមរាយ




.....

ឃ

ឧត្តមស័	ឧត្តមរាយ

.....

ប្រភេទក្រដាសប្រាក់រៀល





លំហាត់

១. ចូររង់លើអក្សរតាងក្រដាសប្រាក់

ហាសិបរៀល

ក

ខ

មួយរយរៀល

ក

ខ

២. ចូររង់វត្ថុណាដែលអាចទិញបាន

ក

ខ

ក

ខ

៣. ចំណោម



តើសុខទិញក្រូចបានប៉ុន្មាន?

តើនារីស្រូវអាចលុយឱ្យជលប៉ុន្មាន?





លំនាំគំរូ

លំនាំតាមលេខ



លំនាំតាមរូប



លំនាំតាមលេខស្មុន






លំហាត់

១. ចូរបំពេញលំនាំគំរូខាងក្រោម:

ក. ១២៣ ; ១២៣ ; ១□□ ; □□□។


ខ. ៣៣៥ ; ៣៣៥ ; ៣□៥ ; □៣□។



២. ចូររង់លំនាំគំរូដែលត្រូវ



៣. ចូរសរសេរលេខតាមលំនាំគំរូដែលឱ្យ




យើងបម្រើសេវាកម្ម :

- អភិវឌ្ឍសៀវភៅនិងសម្ភារឧបទេស
- បោះពុម្ព
- ចែកចាយដល់សាលារៀន

WE SERVE:

- book and teaching-aid development
- printing
- distribution to schools




មានលក់ :

សៀវភៅសិក្សាគោលសម្រាប់សិស្ស សម្រាប់គ្រូ
 សៀវភៅហ្វឹកហាត់ សៀវភៅអំណាចបន្ថែម និង
 សម្ភារឧបទេស ព្រមទាំងសម្ភារការិយាល័យគ្រប់មុខ ។

SELLING:

textbooks , teacher's manuals ,
 workbooks , supplementary readers ,
 teaching-aids and stationary !



ការផ្សាយសៀវភៅនេះជា eBook បានបង្កើតឡើងដោយ
មូលនិធិខ្មែរសម្រាប់ការសិក្សា និង កុណាខ្មែរ
ដើម្បីបម្រើប្រយោជន៍ជាសាធារណៈ ដោយមិនគិតតម្លៃ

យើងខ្ញុំជាកូន ទ្រៅ យ៉ាតណៃ, ទ្រៅ សុផល, ទ្រៅ វិសាល, ទ្រៅ វ៉ាមុន, ទ្រៅ កាតាដា, ទ្រៅ ចំរើន និង ទ្រៅ ភារី
បានឧបត្ថម្ភការផ្សាយសៀវភៅនេះជា eBook

ដើម្បីឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធ ឧបាសក ទ្រៅ ពាញ និង ឧបាសិកា ឈា ឃៀន
(ឃុំកំពង់ឃ្លាំង ស្រុកជីក្រែង ខេត្តសៀមរាប)

ស្ថានជា eBook ដោយ **ឆាវ ច័រ្រីង**

ខែមេសា ឆ្នាំ២០១៧

បើលោក លោកស្រី ចង់បានសៀវភៅនេះ ឬអានបន្តទៀត
សូមទិញ ឬជ្រើសរើសអ្នកនិពន្ធ

ឬបណ្ណាគាដោយផ្ទាល់ដើម្បីគោរព "ក្បួនសិទ្ធិ" របស់អ្នកនិពន្ធ។
យើងខ្ញុំ ពុំមានការប្រស្រ័យទាក់ទង ដោយប្រភេទណាមួយជាមួយ
អ្នកនិពន្ធ ឬបណ្ណាគាទេ។

សូមអរគុណ

ទ្រៅ **យុនសំរឹង**

ប្រធានមូលនិធិខ្មែរសម្រាប់ការសិក្សា និង កុណាខ្មែរ

